

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



* * * * *

លេខ: ១៨៦/២២ ឧបឧ

សេចក្តីជូនដំណឹង

ស្តីពី

**កំណត់ហេតុកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី១
របស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក**

ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក បានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី១ នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទី ដល់ម៉ោង ១១:២០ នាទីព្រឹក តាមប្រព័ន្ធអនឡាញ (Zoom)។ វត្តមានរបស់ក្រុមប្រឹក្សាភិបាលនៅក្នុងកិច្ចប្រជុំមានដូចជា៖

- ១. លោក នាង វីធី ប្រធានក្រុមប្រឹក្សាភិបាល/នាយកគ្រប់គ្រង
- ២. លោកស្រី លីម មុយលី អភិបាលប្រតិបត្តិ
- ៣. លោក ថៃ វ៉ាន់ថា អភិបាលមិនប្រតិបត្តិ
- ៤. លោក ហ៊ុយ វ៉ាថារ៉ូ អភិបាលឯករាជ្យ

វត្តមានរបស់ភ្ញៀវភិក្ខិយសនៅក្នុងកិច្ចប្រជុំមានដូចជា៖

- ១. លោក វ៉ាមីបាសា អាសាត សារាហូ បេក្ខភាពអភិបាលតំណាងពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប
- ២. ភ្ញៀវភិក្ខិយសមកពីក្រុមហ៊ុន និងស្ថាប័នផ្សេងៗ និង
- ៣. ភាគហ៊ុនិកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះភាគហ៊ុនិកនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២

កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី១ មានលោក នាង វីធី ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជា អធិបតីនៃកិច្ចប្រជុំ។ អ្នកសម្របសម្រួលក្រុមហ៊ុនបានកោះប្រជុំ និងស្នើសុំឱ្យម្ចាស់ភាគហ៊ុន និងអ្នកតំណាងភាគហ៊ុនិក ទាំងអស់ចុះឈ្មោះរបស់ខ្លួនជាមួយបុគ្គលិកទទួលបន្ទុកចុះឈ្មោះរបស់ក្រុមហ៊ុន។ បន្ទាប់ពីការចុះឈ្មោះរបស់ភាគហ៊ុនិក រួចរាល់ហើយ អ្នកសម្របសម្រួលរបស់ក្រុមហ៊ុនបានណែនាំសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនដល់ភាគហ៊ុនិកផង ដែរ។ បន្ទាប់មក អ្នកសម្របសម្រួលក្រុមហ៊ុនបានប្រកាសកូរ៉េម និងអញ្ជើញអង្គប្រជុំទាំងមូលគោរពទង់ជាតិនៃព្រះរាជា- ណាចក្រកម្ពុជា។ ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងសុន្ទរកថាស្វាគមន៍ដើម្បីបើកកិច្ចប្រជុំ។ ជាកិច្ចបន្ទាប់ អភិបាល ប្រតិបត្តិបានធ្វើបទបង្ហាញស្តីពីរបាយការណ៍ហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាភិបាលធ្វើបទបង្ហាញស្តីពីផែនការអាជីវកម្ម សម្រាប់ឆ្នាំ២០២២។ បន្ទាប់ពីការធ្វើបទបង្ហាញរបស់អភិបាលទាំងពីរបានបញ្ចប់ អ្នកសម្របសម្រួលបានប្រកាសការ

ពិភាក្សានូវសំណួរ និងចម្លើយនៅក្នុងកិច្ចប្រជុំ។ បន្ទាប់ពីសំណួរ និងចម្លើយបានពិភាក្សារួចហើយ អ្នកសម្របសម្រួល បានប្រកាសពី របៀបវារៈបោះឆ្នោត និងនីតិវិធីបោះឆ្នោត និងបុគ្គលិកទទួលបន្ទុកការបោះឆ្នោតប្រកាសពីរបៀបបោះ ឆ្នោតទៅកាន់ភាគហ៊ុនិក រួចហើយភាគហ៊ុនិកដែលមានសិទ្ធិបោះឆ្នោតបានធ្វើការបោះឆ្នោត។ បន្ទាប់មករបាយការណ៍ នៃលទ្ធផលបោះឆ្នោតដែលរៀបចំដោយបុគ្គលិកទទួលបន្ទុកការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតដោយអ្នក សម្របសម្រួលដូចខាងក្រោម៖

សេចក្តីសម្រេច៖	គាំទ្រ	មិនគាំទ្រ
១. អនុម័តការបែងចែកភាគលាភប្រចាំឆ្នាំ២០២១ ជូនភាគហ៊ុនិក	៣.៧២១.៣៨៤ ហ៊ុន ៩៨,៩២%	៨០ ហ៊ុន ០,០០២%
២. អនុម័តលើការជ្រើសរើសអភិបាលតំណាងពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោក វ៉ាមីបាសិ អាសាត សារាហូ	១៥.៧២១.៤៦៤ ហ៊ុន ៩៩,៧៤%	០ ហ៊ុន ០%
៣. អនុម័តលើវិសោធនកម្មនៃលក្ខន្តិកៈក្រុមហ៊ុន	១៥.៧២១.៤៦៤ ហ៊ុន ៩៩,៧៤%	០ ហ៊ុន ០%

សរុបសេចក្តីមក កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកបានយល់ព្រមអនុម័តរាល់សេចក្តីសម្រេចចិត្តទាំង៣។ ប្រធានក្រុមប្រឹក្សាភិបាលបានប្រកាសបិទកិច្ចប្រជុំ និងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី១ របស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក បានបញ្ចប់នៅម៉ោង ១១:២០ នាទីព្រឹក។

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២
ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក

